

# គម្រោងច្រករបៀងសុវត្ថិភាព RAINIER AVE S - ដំណាក់កាលទី 2

## ប្រវត្តិគម្រោង

Rainier Ave S គឺជាផ្លូវសរសៃឈាមមួយនៅ ភាគអាគ្នេយ៍នៃទីក្រុង

Seattle ដដែលជួយសម្រួលដល់សកម្មភាពទិញទំនិញលក់រាយ

គ្រោះជនីយដ្ឋាន សាលារៀន សួនច្បារ និងមជ្ឈមណ្ឌលសកម្មភាព។

ប្រជាជននៅ ភាគអាគ្នេយ៍នៃទីក្រុង Seattle មកពីគ្រប់តំបន់ទាំងអស់

ក្នុងពិភពលោក នាំមកនូវបុព្វបទ ភាសា និងអាហាររបស់ខ្លួន និង

ការប្រជុំគ្នាចិត្តគ្នាដើម្បីទទួលបានជោគជ័យនៅក្នុងផ្ទះថ្មីរបស់ពួកគេ។

## ហេតុអ្វីបានជាយើងផ្តល់សំបុត្រផ្លូវ RAINIER AVE S ចូលដំណាក់កាលទី 2 ក្នុង COLUMBIA CITY និងទីក្រុង HILLMAN CITY?

ក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ មានគ្រោះថ្នាក់បាក់គ្នាសរុបជិត

3,600 ករណីតាមបណ្តោយផ្លូវ Rainier Ave S ។ ជាមធ្យមគ្រោះថ្នាក់

គ្រោះថ្នាក់បាក់គ្នា 1 ករណីក្នុងមួយម៉ាយដែលត្រូវចំណាយពេល 45

នាទីដើម្បីបរទេសសមមុខគ្នា។

Rainier មានគ្រោះថ្នាក់បាក់គ្នាកើនឡើងជិតពីរដងនៃចំនួនគ្រោះថ្នាក់បាក់គ្នា

បាក់គ្នាក្នុងមួយម៉ាយលើឆ្នេរទៅ និងផ្លូវ Aurora Ave N និងផ្លូវ Lake City Way NE ទៅ បើជាផ្លូវទាំងនេះផ្ទុកបរិយន្តជិតពីរដងក៏ដោយ។

មនុស្សភាគច្រើនមានបើកបរក្នុងល្បឿន 38 ម៉ាយល័ក្នុងមួយម៉ាយ

ដោយមានបិទផ្លូវកាត់កាត់ល្បឿន 38 ម៉ាយល័ក្នុងមួយម៉ាយ។

ការបើកបរលឿនបង្កើនកម្រិតធ្ងន់ធ្ងរនៃគ្រោះថ្នាក់បាក់គ្នា ហើយធ្វើឱ្យ

កាន់តែហាក់សម្រាប់អ្នកដល់កំពុងបើកបរឲ្យទទួលបានគោលដៅ ថ្នាក់

ដដែលអាចកើតមានឡើង និងមនុស្សដល់កំពុងដើរ និងកំពុងដឹក

HIT BY A VEHICLE TRAVELING AT:

**20 MPH**

9 out of 10 pedestrians survive

HIT BY A VEHICLE TRAVELING AT:

**30 MPH**


5 out of 10 pedestrians survive

HIT BY A VEHICLE TRAVELING AT:

**40 MPH**

Only 1 out of 10 pedestrians survives

ការសិក្សាបានបង្ហាញថា ថ្នាក់ដឹកដែលប្រកបដោយល្បឿនកំពុងបើកក្នុងល្បឿន 40 ម៉ាយល័ក្នុងមួយម៉ាយអាចមានអត្រាស្លាប់ 90% ចំណែកក្នុងថ្នាក់ដឹកដែលប្រកបដោយល្បឿនកំពុងបើកក្នុងល្បឿន 20 ម៉ាយល័ក្នុងមួយម៉ាយអាចមានអត្រាស្លាប់ 10%។



Compared with other principal arterial roadways in Seattle, Rainier has a per mile crash rate higher than streets that carry more than two times the traffic volume, making it a top candidate for street design modifications.

## ប្រមូល

### លទ្ធផលដំណាក់កាលទី 1

នៅ ឆ្នាំ 2015 យើងបានផ្តល់សំបុត្រប្រុងប្រយ័ត្នផ្លូវ Rainier Ave S នៅ ចន្លោះ រវាងផ្លូវ S Alaska St ទៅ ផ្លូវ S Kenny St ពីប្រទេសកែផ្លូវ ទៅ បី

ចំណែកផ្លូវ និងចំណែក  
ផ្លូវបំបែកទៅ កណ្តាល  
យើងមានកាត់បន្ថយ

លុបចោលកំណត់ចាប់ពី 30 ទៅ 25  
ម៉ាយលក្នុងមួយម៉ោង។ គេបានដោះ

នគរម្តាយ ឆ្នេះគឺជាដើម្បីកាត់បន្ថយការបើក  
បរលឿន និងចំនួន និង

កម្រិតធុងធុងនគរម្តាយ ៖ ថ្នាក់បុគ្គលក្នុង  
គេបានលំបាកដើម្បីសងគ្រោះ ៖

ជីវិត និងជុំវិញ Rainier Ave S

មួយឆ្នាំបន្ទាប់ពីយើងបានធ្វើការផ្តល់សុវត្ថិ  
ទាំងនេះ យើងមានសង្កេត

យើងប្រាប់ ចំនួនសរុបនគរម្តាយ ៖ ថ្នាក់បុគ្គ  
នាមានថ្លៃចុះត្រឹម 15% និង គ្មានគ្រោះ ៖  
ថ្នាក់បុគ្គលក្នុងរយៈពេលឆ្នាំ ឬស្រប  
ដល់មានការណ៍

ក្នុងលុបចោលកំណត់នគរម្តាយ ៖ ១  
ការបើកបរលឿនជាមួយមានផ្តល់

ចុះ 10% និងចំនួនអ្នកបើកបរលឿនលើស  
10 ម៉ាយលក្នុងមួយម៉ោង

ហួសលុបចោលកំណត់ក៏មានផ្តល់ចុះ  
10%ផងដែរ។

កុលាយជាផ្លូវសំខាន់ដ៏សកម្មមួយ  
សម្រាប់ភាគអានយ៉េនទីក្រុង Seattle ។

គ្រូម្តាយ ឆ្នេះមានទទួលយករបស់លុបចោលសមា  
ជិកសហគមន៍ ៖

- គំប៉ននេះមានសុវត្ថិភាពឡើយនេះ  
ហើយខ្ញុំពិតជាងាយស្រួលក្នុង  
ការបត់ផ្លូវ។ "


- "ឥឡូវនេះវាមានភាពសង្កេតពីព្រោះ ខ្ញុំ  
បានស្រួលពេលយន្តគ្រូម្តាយ រៀងរាល់ថ្ងៃ  
ហើយមានយើងក្រណាត់បើកបរលឿនសព្វ  
ហាប់ឡើយ។ "

- "គំប៉នសង្កាត់របស់យើងមានតក់ដាប់  
(មិនមានខ្លាំងបំផុតទេ យើង  
ចរាចរណ៍នៃការបើកបរលឿន) ។ "

**ដំណាក់កាលទី 2**

ឆ្នាំនេះយើងនឹងមានគម្រោងបន្តការងារ  
របស់យើងលើផ្លូវ Rainier Ave S ពីផ្លូវ S  
Kenny St ទៅ ផ្លូវ S Henderson St ។ ខាង  
ក្រោយ ម្តងគេបានលំបាករបស់យើងដើម្បី  
បសុវត្ថិភាព ៖

កាត់បន្ថយលុបចោលយន្តគ្រូម្តាយ  
និងក្នុងគ្រោះ ៖ ថ្នាក់បើកបរ  
លឿន  
កាត់បន្ថយចំនួនករណីគ្រោះ ៖ ថ្នាក់បុគ្គល  
ក្នុងរយៈពេលឆ្នាំ ឬស្រប  
កំលែមផ្លូវរបស់យើង  
បង្កើនលុបចោល និងភាពអាចជឿទុកចិត្ត  
តន់ថែយន្តក្នុង  
បង្កើនលុបចោល និងភាពអាចជឿទុកចិត្ត  
តន់ថែយន្តក្នុង



គម្រោងនេះនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគម្រោងមួយចំនួនដទៃ  
ទៀតមាន ៖ ការកែលម្អផ្លូវលេខ 7 ទៅ ផ្លូវ RapidRide ការបង្កើន  
សុវត្ថិភាព និងការឆ្លងកាត់ទៅលើផ្លូវ Rainier និងផ្លូវ Martin Luther  
King Jr Way និងការពង្រឹងសុវត្ថិភាពសម្រាប់សសសសសសសសសសសស  
ដំណើរតាមបណ្តាញ យើងផ្លូវ S Henderson St។

**សូមប្រាប់យើងពីគំនិតរបស់អ្នក**

សូរ្យយល់បន្ថែមអំពីគម្រោងនេះនិងចូលរួមដោះស្រាយទៅ កាន់គេហ  
ទំព័រ ៖ HYPERLINK "http://www.seattle.gov/transportation/RainierAveS.htm" www.seattle.gov/  
transportation/RainierAveS.htm  
។ អ្នកនឹងរកឃើញព័ត៌មាន និងការសុំទង់មតិតាមអនឡាញរបស់យើង  
ដល់អ្នកអាចចែករំលែកមតិ។